



Housing Authority County of San Joaquin
2575 Grand Canal Blvd.
Stockton, CA 95207



បញ្ជីរង់ចាំកម្មវិធីផ្ទះតម្លៃសមរម្យ ទម្រង់ពាក្យសុំឆ្នោតឆ្នាំ 2021
ព័ត៌មានអំពីមេត្រីសារ

ឈ្មោះ (នាមខ្លួន ឈ្មោះហៅកាត់ ឈ្មោះត្រកូល)	
លេខសន្តិសុខសង្គម	
ថ្ងៃខែឆ្នាំកំណើត	
ព័ត៌មានអំពីបុគ្គលប្រពន្ធ ឬសហមេត្រីសារ	
ឈ្មោះ (នាមខ្លួន ឈ្មោះហៅកាត់ ឈ្មោះត្រកូល)	
លេខសន្តិសុខសង្គម	
ថ្ងៃខែឆ្នាំកំណើត	
អ៊ីមែលអេឡិចត្រូនិក	

អាសយដ្ឋានផ្ទះ		
អាសយដ្ឋានផ្លូវ ឬ PO Box		
ទីក្រុង រដ្ឋ ហ្សឺបកូដ		
អាសយដ្ឋានបុគ្គលប្រសព្វ បើមានខុសគ្នាពីអាសយដ្ឋានផ្ទះ		
អាសយដ្ឋានផ្លូវ ឬ PO Box		
ទីក្រុង រដ្ឋ ហ្សឺបកូដ		
លេខទូរស័ព្ទផ្ទះ	លេខទូរស័ព្ទកន្លែងធ្វើការ	លេខទូរស័ព្ទចល័ត

បញ្ជីឈ្មោះសមាជិកក្រុម (បើពុំមានទិន្នន័យគ្រប់គ្រាន់ សូមប្រើក្រដាសដោយឡែកផ្សេងទៀត
ដែលរាប់បញ្ចូលព័ត៌មាន ដូចខាងក្រោម)។

ឈ្មោះ (នាមខ្លួន ឈ្មោះហៅកាត់ ឈ្មោះត្រកូល)	អាយុ	ភេទ	ញាតិភាពចំពោះមេត្រីសារ
		ប្រ/ស្រ	
		ប្រ/ស្រ	
		ប្រ/ស្រ	
		ប្រ/ស្រ	
		ប្រ/ស្រ	
		ប្រ/ស្រ	

ប្រាក់ចំណូលគ្រួសារប្រចាំខែសរុប: \$ _____
(ដូចជាប្រាក់ខែ, SSI/SSA, TANF, VA, ការធានារ៉ាប់រងពេលគ្មានការងារធ្វើ ឬការធានារ៉ាប់រងផ្សេងៗទៀត និង/ឬ ការចូលរួម
វិភាគទានជាសាច់ប្រាក់)

- ជនជាតិ**
គុសយកម្ម
[] ហ៊ីស្បេនីក ឬឡាទីណូ
[] មិនមែនហ៊ីស្បេនីក ឬឡាទីណូ

- ជាតិសាសន៍**
គុសយកម្ម
[] អាមេរិក ឥណ្ឌូន/ជនជាតិអាឡាស្កា
[] អាស៊ី
[] អាមេរិកស្បែកខ្មៅ/អាមេរិកអាហ្វ្រិក
[] ជនជាតិដើមហ្វីលីពីន/អ្នកកោះប៉ាស៊ីហ្វិកផ្សេងទៀត
[] ស្បែកស
[] ផ្សេងៗ _____



ភាសាកំណើតនិយាយដោយមេត្រីសារ (ជ្រើសរើសមួយ?)

អង់គ្លេស អេស្ប៉ាញ ហម៉ុង ភាហ្គាឡិក
 ផ្សេងៗ (សូមបញ្ជាក់) _____

សំណួរចំពោះមេត្រីសារ

- | | | |
|--|------------|-----------|
| | បាទ | ទេ |
| 1. តើលោកអ្នករស់នៅ ធ្វើការ ឬទៅសាលានៅខោនធី San Joaquin ឬទេ? | [] | [] |
| 2. តើលោកអ្នក ឬអ្នកណាម្នាក់ក្នុងគ្រួសារលោកអ្នក ជាមនុស្សដែលមានភាពពិការ ហើយតើភាពពិការនេះត្រូវបានសង្ឃឹមថា មានរយៈពេលវែង ឬរយៈពេលគ្មានកំណត់ឬទេ? | [] | [] |
| 3. តើលោកអ្នក ឬប្តីឬប្រពន្ធលោកអ្នក ជាទាហានចាស់សហរដ្ឋអាមេរិកឬទេ? | | [] [] |
| 4. តើលោកអ្នកត្រូវបានផ្តល់សេវាថែទាំដោយសកម្មភាពរដ្ឋាភិបាលដោយគ្មានកំហុសពីលោកអ្នកផ្ទាល់ឬទេ? | [] | [] |

កម្មវិធីបញ្ជីរង់ចាំថ្មី -

សូមជីកប្រអប់សម្រាប់បញ្ជីរង់ចាំនីមួយៗដែលអ្នកចង់កំណត់

- Housing Choice Voucher (Section 8)
- Buthmann Homes - Tracy (Senior)
- Conway Homes (Stockton)
- Sierra Vista Homes (Stockton)
- Thornton Development (Thornton)
- Tracy Development (Tracy)
- Cottage Village – Stockton (Senior)
- Project-Based Voucher Dewey Apartments (Stockton)
- Project-Based Voucher Grant Village Apartments (Stockton))

សមបង្ហាញថា តើលោកអ្នកដឹងអំពីការដាក់ពាក្យសុំកម្មវិធីជំនួយជូនយ៉ាងដូចម្តេច៖

កាសែត មជ្ឈមណ្ឌលសហគមន៍ មិត្តភក្តិ/ក្រុមគ្រួសារ ផ្សេងៗ _____

ខ្ញុំបញ្ជាក់ថាព័ត៌មានខាងលើ គឺត្រឹមត្រូវ និងពេញលេញ។ ខ្ញុំយល់ថាការប្រគល់ជូនព័ត៌មានក្លែងក្លាយ ឬការប្លែងប្រែក្រាមនៃព័ត៌មាននោះ អាចបង្កឱ្យមានការបាត់បង់នៃភាពមានសិទ្ធិស្របច្បាប់ដើម្បីចូលរួមកម្មវិធីផ្ទះសំបែងជំនួយណាមួយ។

ហត្ថលេខាមេត្រីសារ: _____ កាលបរិច្ឆេទ: _____

ហត្ថលេខាប្តីឬប្រពន្ធ/សហមេត្រីសារ: _____ កាលបរិច្ឆេទ: _____

ការប្រុងប្រយ័ត្ន! ចំណងជើង 18, ផ្នែក 1001 នៃច្បាប់សហរដ្ឋអាមេរិក កំណត់ថាពលរដ្ឋដែល រៀបចំរបាយការណ៍ក្លែងក្លាយ ឬក្លែងបន្លំដោយគិតទុកមុន និងដោយចេតនា ជូនទៅក្រសួង ណាមួយ ឬភ្នាក់ងារសហរដ្ឋអាមេរិក ដែលមានកំហុសពីបទឧក្រិដ្ឋ។

សម្រាប់ HA ប្រើប្រាស់តែប៉ុណ្ណោះ៖

កាលបរិច្ឆេទទិន្នន័យចូល _____ អក្សរកាត់ _____

កាលបរិច្ឆេទ _____

QC _____

ត្រឡប់ទៅប្រអប់សំបុត្រនៅ
 2575 Grand Canal Blvd., Stockton, 95207, ឬតាមសំបុត្រទៅកាន់អាសយដ្ឋានដូចគ្នា,
 ឬតាមអ៊ីមែលទៅ rc_portal@hacs.org ត្រឹមថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2022

អ្នកអាចហៅទូរសព្ទទៅលេខទូរសព្ទទាន់ហេតុការណ៍ (209) 460-5002 ដើម្បីទទួលបានជំនួយ។

